



# គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

## Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១

### សេចក្តីប្រកាសព័ត៌មាន

#### ស្តីពី

#### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិងសមាគមន៍អាដហុក សមាគមន៍ជនជាតិដើមភាគតិចក្រុម សហគមន៍ព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍ(BFD) បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (៤២% ជាស្រ្តី មាន៤៣% ជាជនជាតិភាគតិចក្រុម) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

#### **តម្រូវការអាទិភាព ទាំង ៥ ក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ**

##### **១. ការស្នើសុំសាងសង់ផ្លូវ និងដាក់លូ**

- សុំផ្លូវថ្មីក្រាលក្រសក្រហមចំនួនពីរខ្សែ គឺខ្សែទី១ ប្រវែង៣០០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងមានដាក់លូចំនួន៣កន្លែង ដោយក្នុងមួយកន្លែងប្រើលូចំនួន៦កង់ ចាប់ពីភូមិស្រឡៅទូង ដល់ព្រៃកែង។ ខ្សែទី២ ប្រវែង១០០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងមានដាក់លូចំនួន២កន្លែង ក្នុងមួយកន្លែងប្រើលូចំនួន៦កង់ ចាប់ពីភូមិពោធិ៍ខៀន ដល់ព្រៃកែង សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣ ។
- សុំជួសជុលផ្លូវចាស់លើខ្ពង់ទំនប់ជាប់សាលាបឋមសិក្សាពោធិ៍ ស្ថិតក្នុងភូមិស្រឡៅទូង មានប្រវែង២០០ម៉ែត្រ ទទឹង៥ម៉ែត្រ សូមចាប់ផ្តើមឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។

##### **២. ការស្នើសុំសាងសង់សាលារៀន និងគ្រូបង្រៀន**

- សុំសាងសង់សាលាបឋមសិក្សាថ្មីចំនួន១ខ្នង មាន៤បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង ស្ថិតក្នុងភូមិពោធិ៍ខៀន និងភូមិអូរកក់ និងសុំគ្រូបង្រៀនបឋមសិក្សាចំនួន៤នាក់ កម្រិតបឋមសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី៥។ សូមចាប់ផ្តើមពីឆ្នាំ២០១២បញ្ចប់នៅឆ្នាំ២០១៣ ។
- សុំបណ្តុលវ័យមួយខ្នង ប្រវែង៩ម៉ែត្រ ទទឹង៨ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង ស្ថិតក្នុងភូមិពោធិ៍ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣ ។

ទស្សនៈវិស័យ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធផលៈប្រជាធិបតេយ្យ។  
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

**៣. ការស្នើសុំអណ្តូងទឹក បង្គន់អនាម័យ និងស្ពានស្រះ**

- សុំសាងសង់អណ្តូងស្តាប់ចំនួន១៦អណ្តូង ដែលស្ថិតនៅក្នុងភូមិចំនួន៤ ក្នុងនោះមានភូមិស្រឡៅទ្វង៤អណ្តូង ភូមិអូរកក៤អណ្តូង ភូមិអណ្តូងពោធិ៍៤អណ្តូង ភូមិពោធិ៍ខៀន៤អណ្តូង។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣ ។
- សុំសាងសង់បង្គន់អនាម័យ២៤បង្គន់ សម្រាប់៤ភូមិ ក្នុងនោះមានភូមិអណ្តូងពោធិ៍ ៦បង្គន់ ភូមិពោធិ៍ខៀន៦បង្គន់ ភូមិស្រឡៅទ្វង៦បង្គន់ និងភូមិអូរកក៦បង្គន់។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣ ។
- ស្ពានស្រះទឹកចាស់ក្នុងវត្តពោធិ៍ត្បែងមានជ័យ ដែលស្ថិតនៅក្នុងភូមិពោធិ៍ មានប្រវែង២៥ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅ៥ម៉ែត្រ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣ ។
- ស្ពានស្រះទឹកចាស់ចំនួន៣កន្លែង ដែលមានប្រវែងដូចៗគ្នាគឺ ប្រវែង២៥ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅ៥ម៉ែត្រ ស្ថិតនៅភូមិពោធិ៍ខៀន ភូមិស្រឡៅទ្វង ភូមិអូរកក។ (មូលហេតុដោយសារខ្វះទឹកប្រើប្រាស់) សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។

**៤. ការស្នើសុំបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ភូមិបាល ច្បាប់ការជួញដូរស្រ្តី និងកុមារ ចំនួន៨វគ្គ នៅក្នុងភូមិចំនួន៤ ភូមិពោធិ៍ចំនួន២វគ្គ ភូមិពោធិ៍ខៀនចំនួន២វគ្គ ភូមិស្រឡៅទ្វងចំនួន២វគ្គ និងភូមិអូរកកចំនួន២វគ្គ។**

- សុំឲ្យមានការបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ភូមិបាល ច្បាប់ការជួញដូរស្រ្តី និងកុមារ ចំនួន៨វគ្គ នៅក្នុងភូមិចំនួន៤ ភូមិពោធិ៍ចំនួន២វគ្គ ភូមិពោធិ៍ខៀនចំនួន២វគ្គ ភូមិស្រឡៅទ្វងចំនួន២វគ្គ និងភូមិអូរកកចំនួន២វគ្គ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។
- សុំឲ្យមានការបើកវគ្គបណ្តុះបណ្តាលស្តីពីផ្នែកកសិកម្ម ចំនួន៤វគ្គ នៅក្នុងភូមិចំនួន៤ ភូមិពោធិ៍ចំនួន១វគ្គ ភូមិពោធិ៍ខៀន ចំនួន១វគ្គ ភូមិស្រឡៅទ្វងចំនួន១វគ្គ និងភូមិអូរកកចំនួន១វគ្គ។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១២ បញ្ចប់នៅចុងឆ្នាំ២០១២ ។
- ស្នើសុំគ្រាប់ពូជស្រូវមានទិន្នផលខ្ពស់ ចំនួន១០០០គីឡូក្រាម (ស្មើ១តោន) សម្រាប់ភូមិចំនួន៤ ភូមិពោធិ៍ចំនួន ២៥០គីឡូក្រាម ភូមិពោធិ៍ខៀនចំនួន២៥០គីឡូក្រាម ភូមិស្រឡៅទ្វងចំនួន២៥០គីឡូក្រាម និងភូមិអូរកកចំនួន ២៥០គីឡូក្រាម ។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១២ បញ្ចប់នៅចុងឆ្នាំ២០១២ ។
- សុំឲ្យមានការបើកវគ្គផ្សព្វផ្សាយស្តីពីបម្រែបម្រួលអាកាសធាតុ ចំនួន៨វគ្គ ក្នុងភូមិចំនួន៤ គឺនៅក្នុងភូមិពោធិ៍ចំនួន ២វគ្គ ភូមិពោធិ៍ខៀនចំនួន២វគ្គ ភូមិស្រឡៅទ្វងចំនួន២វគ្គ និងភូមិអូរកកចំនួន២វគ្គ។ សូមចាប់ផ្តើមនៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣ ។
- សុំឲ្យមានការបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់ព្រៃឈើចំនួន៤វគ្គ ក្នុងភូមិចំនួន៤ គឺមាននៅភូមិពោធិ៍ចំនួន១វគ្គ ភូមិ ពោធិ៍ខៀនចំនួន១វគ្គ ភូមិស្រឡៅទ្វងចំនួន១វគ្គ និងភូមិអូរកកចំនួន១វគ្គ។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១២ បញ្ចប់ នៅចុងឆ្នាំ២០១២ ។

**៥. ការស្នើសុំបង្កើតសហគមន៍នេសាទ**

- ប្រជាពលរដ្ឋចំនួន៤ភូមិ មានភូមិពោធិ៍ ភូមិពោធិ៍ខៀន ភូមិស្រឡៅទ្វង និងភូមិអូរកក ដែលស្ថិតនៅក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ស្នើសុំបង្កើតសហគមន៍នេសាទដើម្បីការពារចំពោះការនេសាទខុសច្បាប់នៅ ក្នុងភូមិឃុំពោធិ៍។ សូមចាប់ផ្តើមនៅដើមឆ្នាំ២០១២ បញ្ចប់នៅចុងឆ្នាំ២០១២ ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្ស នយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **វិម នោ** មកពីគណបក្សប្រជាជន ជាមេឃុំបានមានប្រសាសន៍ថា « តម្រូវការអាទិទាំង៥នេះ ជាចាំបាច់របស់ប្រជាពលរដ្ឋដែលបានលើកឡើងហើយលោកបានប្តេជ្ញាចិត្តបំពេញនូវចំណុចខ្លះ ខាតរបស់បងប្អូន ហើយនិងខិតខំរកម្ចាស់ជំនួយដើម្បីជួយបំពេញបន្ថែមទៀត» ។

លោក **ម៉ាត អឿន** មកពីគណបក្សសមរង្ស៊ីជាជំទប់ទីមួយ បានមានប្រសាសន៍ថា « តម្រូវការអាទិភាពទាំង៥នេះជាតម្រូវការចាំបាច់របស់បងប្អូនទាំង៤ភូមិ ហើយឃុំក៏បានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍរបស់ឃុំដែរ។ សិក្ខាសាលាថ្ងៃនេះមានសារៈសំខាន់ហើយលោកក៏មានការពេញចិត្តយ៉ាងខ្លាំង »។

លោក **សែម ខៀន** មកពីគណបក្សហ្វ្រូនស៊ិនប៉ិចជាជំទប់ទីពីរ «គាត់មានចិត្តសប្បាយរីករាយ យ៉ាងខ្លាំងទៅលើតម្រូវអាទិភាពទាំង៥នេះ ដែលខុមហ្វ្រែលបានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតក្នុងឃុំពោធិ៍យើងនេះ ហើយឃុំក៏បានចូលរួមធ្វើផែនការអភិវឌ្ឍន៍រៀងរាល់ឆ្នាំ»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

**១សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖**

**១-លោក ប្លង បៀត (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)**

**ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦**

**២-កញ្ញា ភោត ស្រីពេជ្រ (ជំនួយការផ្នែកបណ្តាញ និងវេទិកា)**

**ទូរស័ព្ទលេខ ៖ ០៨៩ ៨១ ៨១ ៧៦**

**បេសកកម្ម ៖** បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសំរេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 058